

Pub#F123.06 Cambodian – March, 2020

វីរុស Coronavirus (COVID-19) ការស្នាក់នៅក្នុងលំនៅដ្ឋាន

**ទំព័រនេះនឹងត្រូវធ្វើបច្ចុប្បន្នភាពនៅពេលមានព័ត៌មានបន្ថែម*

ត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃ 20 មីនា 2020

ដឹងពីសិទ្ធិស្របច្បាប់របស់អ្នក

ការស្នាក់នៅក្នុងលំនៅដ្ឋានការពារទាក់ទងនឹងវីរុស COVID-19

ពលរដ្ឋជាច្រើននិយាយអំពីការបណ្តេញចេញពីផ្ទះក្នុងអំឡុងពេលរាតត្បាតដោយវីរុស COVID-19។ ពលរដ្ឋមួយចំនួនមិនច្បាស់ពីអ្វីដែលលោកអភិបាលរដ្ឋបានមានប្រសាសន៍អំពីការបញ្ជាចេញ។ ពលរដ្ឋផ្សេងទៀតចង់ដឹងក្រែងពួកគេត្រូវបណ្តេញចេញក្នុងពេលឥឡូវនេះ។ នៅលើសន្លឹកព័ត៌មាននេះ យើងនឹងនិយាយអំពីការបណ្តេញចេញ៖

នៅថ្ងៃ 16 មីនា 2020 លោកអភិបាលរដ្ឋ Newsom បានមានប្រសាសន៍ថា រដ្ឋាភិបាលក្នុងតំបន់អាចនឹងត្រូវបញ្ឈប់ការបណ្តេញចេញទាក់ទងទៅនឹងវីរុស COVID-19។ គាត់មិនបានបញ្ឈប់ការបណ្តេញចេញទាំងអស់នោះទេ។

ស្ថិតក្នុងពេលនេះ គ្រប់ក្រុង និងខោនធីទាំងអស់មានលក្ខណៈផ្សេងៗគ្នា។ ក្រុងនិងខោនធីនីមួយៗមានបទបញ្ជាផ្ទាល់ខ្លួនរបស់គេ ប្រាប់ដល់ពលរដ្ឋពីរបៀបដំណើរការការបណ្តេញចេញក្នុងពេលនេះ។ អ្នកគួរតែពិនិត្យបទបញ្ជារបស់ក្រុង ឬខោនធីរបស់អ្នក ដើម្បីស្វែងយល់បន្ថែម។

បទបញ្ជាក្រុងនិងខោនធីមួយចំនួន ការពារជនស្នាក់នៅពីការត្រូវបណ្តេញចេញក្នុងករណីដែលពួកគេមិនបង់ថ្លៃឈ្នួលដោយសារតែវីរុសកូរ៉ូណា។ នេះជាឧទាហរណ៍នៃការបណ្តេញចេញ ដែលត្រូវបានបញ្ឈប់ដោយរដ្ឋាភិបាលក្នុងតំបន់មួយចំនួន៖

1. ក្នុងករណីដែលប្រាក់ចំណូលប្រចាំគ្រួសាររបស់អ្នកត្រូវបានថយចុះខ្លាំងពីព្រោះតែអ្នកត្រូវបានដាក់ឱ្យសម្រាកពីការងារដោយសារតែវីរុស COVID-19។
2. ប្រសិនបើអ្នកមានការចំណាយថ្លៃព្យាបាលដោយប្រាក់ហោប៉ៅផ្ទាល់ខ្លួន ច្រើន បណ្តាលឡើងដោយការរាតត្បាតវីរុស COVID-19 ឬ

3. ប្រសិនបើអ្នកមានតម្រូវការការថែទាំកូនលើសពីប្រក្រតី ដោយសារតែមេរោគរាតត្បាតនោះ។

រដ្ឋាភិបាលមួយចំនួនក៏បានកម្រិតការបណ្តេញចេញដោយគ្មានកំហុសក្នុងអំឡុងពេលមានវិបត្តិដែរ។

ព័ត៌មាននេះមានសារៈសំខាន់៖ **មិនមានវិសាលភាពលើរយៈពេលពន្យាស្តីពីការបណ្តេញចេញទេ។** ការបណ្តេញចេញមួយចំនួននៅតែកើតមានឡើង។ ប្រសិនបើអ្នកមានការបណ្តេញចេញនាពេលនេះ អ្នកចាំបាច់ត្រូវទូរសព្ទទៅកាន់តុលាការភ្លាម ដើម្បីស្វែងយល់ពីអ្វីដែលអ្នកត្រូវធ្វើដើម្បីការពារខ្លួនអ្នក។

ការបញ្ជាថ្មីចេញជារៀងរាល់ថ្ងៃ ដូច្នេះយើងនឹងព្យាយាមធ្វើបច្ចុប្បន្នភាពនេះយ៉ាងទៀងទាត់។

សម្រាប់ព័ត៌មានបន្ថែម ឬ ក្នុងករណីអ្នកជឿថាអ្នកកំពុងត្រូវបានគេបណ្តេញចេញដោយមូលហេតុទាក់ទងនឹងវីរុស COVID-19 នោះ សូមចូលមើលតាមដំណភ្ជាប់ខាងក្រោម៖

- បទបញ្ជាប្រតិបត្តិរបស់អភិបាលរដ្ឋ Newsom លេខ N-28-20៖ <https://www.gov.ca.gov/wp-content/uploads/2020/03/3.16.20-Executive-Order.pdf>
- ក្រុងអាឡាមេដា (City of Alameda)៖ <https://tinyurl.com/ujqm2ed>
- ក្រុងហ្វ្រេសណូ (City of Fresno)៖ <https://tinyurl.com/t5ys8wn>
- ក្រុងឡូសអាន់ដេលីស (City of Los Angeles) <https://tinyurl.com/wu9yrrw>
- ក្រុងផាសាដេណា (City of Pasadena)៖ <https://tinyurl.com/r2asecy>
- ក្រុងរីចម៉ិនដ៍ (City of Richmond)៖ <https://tinyurl.com/rll3de>
- ក្រុងសាក្រាម៉ិនតូ (City of Sacramento)៖ <https://tinyurl.com/rttkvd9>

ក្រុងសានប្រាន់ស៊ីស្កូ (City of San Francisco)៖ <https://tinyurl.com/tbky88h>

ខោនធីសេនលូអ៊ីសអូប៊ីសប៊ូ (County of San Luis Obispo)៖
<https://tinyurl.com/vzsvmws>

ក្រុងសាន់តាម៉ូនីកា (City of Santa Monica)៖ <https://tinyurl.com/qt3etz7>